

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

២០១២ * ២០១២



របាយការណ៍កិច្ចប្រជុំ

ក្រុមប្រឹក្សាបច្ចេកទេសលើកទី៥ នៃអង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦

រៀបចំដោយ៖ នាយកដ្ឋានទាក់ទង និងចលនាប្រកាសពលករ

នៃអគ្គលេខាធិការដ្ឋាន អង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

ឧបត្ថម្ភដោយ៖ ថវិកាជាតិ

១. សេចក្តីផ្តើម៖

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាបច្ចេកទេសលើកទី៥ សម្រាប់ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ **ឯកឧត្តម វេជ្ជបណ្ឌិត តេង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅបន្ទប់ប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័ន ព្រមទាំងតំណាងអង្គការ មិនមែនរដ្ឋាភិបាល ចំនួន៣៥រូប ។ កិច្ចប្រជុំនេះទទួលបានការឧបត្ថម្ភពីថវិកាជាតិ។

២. គោលបំណងនៃកិច្ចប្រជុំ៖

ដើម្បីបង្ហាញពីរបាយការណ៍វឌ្ឍនភាព សមិទ្ធផល និងទិសដៅបន្តក្នុងការឆ្លើយតបទៅនឹងការ រីករាលដាលមេរោគអេដស៍ ព្រមទាំងពិភាក្សា សម្របសម្រួលការងារបច្ចេកទេសតាមរបៀបវារៈ ដូចខាងក្រោម៖

- មតិស្វាគមន៍ និងគោលបំណង នៃកិច្ចប្រជុំ
- របាយការណ៍ប្រចាំខែ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- បទបង្ហាញពីផែនការថវិកាជាតិសម្រាប់ទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍
- បទបង្ហាញពីគំនិតផ្តួចផ្តើមការឆ្លើយតបមេរោគអេដស៍តាមរយៈដៃគូសហគមន៍ ចំពោះក្រុម ប្រឈមមុខខ្ពស់(MCPI)។
- បទបង្ហាញពីការប៉ាន់ប្រមាណក្នុងការចំណាយទៅលើការងារអេដស៍ថ្នាក់ជាតិ (NASA)
- របាយការណ៍សកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- និងបញ្ហាផ្សេងៗ

៣. ដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ៖

ជាកិច្ចចាប់ផ្តើម **ឯកឧត្តម វេជ្ជបណ្ឌិត តេង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់សមាជិក-សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ដែលបានអញ្ជើញចូលរួមនាពេលនេះ ហើយកិច្ចប្រជុំនឹង ប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក។

ប្រធានបទទី១៖ ឯកឧត្តម វេជ្ជបណ្ឌិត ជា ឃ័រ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជម្រាបជូនពីរបាយការណ៍សង្ខេប របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានធ្វើក្នុង ខែសីហា ឆ្នាំ២០១៦ ដូចខាងក្រោម៖

- នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចុះស្វែងយល់ និងពិភាក្សារកដំណោះស្រាយ សំរាប់ការងារបង្ការការឆ្លងថ្មីនៃមេរោគ អេដស៍ ជាមួយអ្នកអនុវត្តផ្ទាល់ និងក្រុមប្រឈមមុខខ្ពស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ឯកឧត្តមបានកោតសរសើរដល់ការប្រឹងប្រែងអនុវត្តការងារដើម្បីលុបបំបាត់ការឆ្លងថ្មី ទោះបី ប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ។

- នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅក្រុងកំពង់ចាម ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមវេទិកាសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងម្ចាស់សេវាកំសាន្ត និងអ្នកធ្វើការជាមួយមេរោគអេដស៍។ ជាលទ្ធផលម្ចាស់សេវាកំសាន្តទាំងអស់ បានតាំងចិត្តក្នុងការសហការគ្នា ដើម្បីសម្រេចគោលដៅរួមគ្នាមិនអោយមានការចម្លងថ្មីនៃមេរោគអេដស៍។

- ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើការងារប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធតំណាងទីភ្នាក់ងារដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

-សេចក្តីសម្រេច និងរបាយការណ៍នៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី០៨-១០ ខែមិថុនា ឆ្នាំ២០១៦។ សមាជិក-សមាជិក នៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ បានឯកភាពជាគោលនយោបាយសាកលក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ អោយបានត្រឹមឆ្នាំ២០៣០។

-របាយការណ៍ និងកិច្ចពិភាក្សាស្តីពីបរិយាកាសគាំទ្រផ្នែកច្បាប់ ដល់ការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំរាប់គោលដៅចំបងៗ និងសូចនាករនៃលទ្ធផលសម្រេចបាននៃសកម្មភាពអនុវត្តការងារ ផ្នែកបរិយាកាសគាំទ្រផ្នែកច្បាប់ និងការចូលរួមចំណែកតាមការកិច្ច និងការទទួលខុសត្រូវនៃផ្នែក និងស្ថាប័នពាក់ព័ន្ធទាំងអស់។

-ទស្សនៈទាន និងដំណើរការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលព្រះរាជាណាចក្រកម្ពុជាបានគ្រោងថានឹងលុបបំបាត់ការចម្លងមេរោគអេដស៍នៅត្រឹមឆ្នាំ២០២៥ ក្នុងបរិបទនៃការធ្លាក់ចុះនៃជំនួយហិរញ្ញវត្ថុពីម្ចាស់ជំនួយ។

- នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ បានប្រជុំជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានីភ្នំពេញ និងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីផ្តល់បរិយាកាសគាំទ្រដល់ក្រុមប្រឈមមុខខ្ពស់ នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ ជាលទ្ធផលយើងបានរកវិធី ឬយន្តការដើម្បីដោះស្រាយ ដោយសម្រេចរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

- នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅខេត្តសៀមរាប គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំផ្ទាល់ដោយឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមកិច្ចប្រជុំមួយដែលរៀបចំដោយគណៈកម្មាធិការអេដស៍ខេត្តសៀមរាប និងអង្គការខ្មែរបម្រើសុខភាពប្រជាជន (PSK) ក្នុងគោលបំណង ជម្រុញសេចក្តីជូនដំណឹងរបស់

រាជរដ្ឋាភិបាលលេខ ៦៦ ស្តីពីការអនុវត្តកម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០%។ ឯកឧត្តម ក៏បានផ្តល់កិត្តិយសជូននូវប័ណ្ណសរសើរដល់ម្ចាស់សេវាឯកជនមួយចំនួន ដែលសកម្មចូលរួម ក្នុងការជំរុញលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដើម្បីបង្ការការពារមិនអោយឆ្លងមេរោគ អេដស៍ដល់ប្រជាពលរដ្ឋ។

- នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ពិភាក្សាមួយក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល រួមមាន ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ HACC, KHANA, FHI 360 , MHSS និង PSK ។ កិច្ចប្រជុំបានពិភាក្សាផ្ដោតលើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ដែលកំពុង អនុវត្ត ការលំបាក ការប្រឈម ជាពិសេសការស្វែងរកដំណោះស្រាយលើបញ្ហាថវិកា និង ការត្រៀមសកម្មភាពសម្រាប់ឆ្នាំបន្តបន្ទាប់ ។
- នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការ សម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ (TCC) បានបើក កិច្ចប្រជុំលើកទីបីសម្រាប់ឆ្នាំ២០១៦ ដើម្បីត្រួតពិនិត្យលើការងារដែលបានអនុវត្តកន្លងមករបស់ សមាជិកក្រុមការងារ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ប័ណ្ណសរសើរ ដល់រោងចក្រ សហគ្រាសណាដែលធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍បានល្អ។
- នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ចូលរួមជាភ្នាក់ងារក្នុងវេទិកាសម្របសម្រួល និងពង្រឹងកិច្ច សហការកម្មវិធីស្នាតហ្គីល ដែលរៀបចំឡើងដោយសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រោមគម្រោងផ្នែកស៊ីប ដោយមានអ្នកចូលរួម ពីតំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន សមត្ថកិច្ច ម្ចាស់សេវា និងក្រុមគោលដៅ នៅខេត្តសៀមរាប។ ជាលទ្ធផលបានចែក រំលែកបទពិសោធន៍ការអនុវត្តន៍ល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងយុទ្ធសាស្ត្រក្នុង ការអនុវត្តន៍គម្រោងបង្ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងកម្មវិធីស្នាតហ្គីល នៅមណ្ឌលគំរូឲ្យកាន់តែប្រសើរ និងបានពង្រឹងយន្តការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្ទុកជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់សុខដុមនីយកម្ម និងបង្កើតបរិយាកាសល្អក្នុងការគាំទ្រការអនុវត្តន៍ កម្មវិធីស្នាតហ្គីលរបស់មណ្ឌលគំរូ។
- នាថ្ងៃទី២៣-២៥ ខែសីហា ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី **អៀង មូលី** បានដឹកនាំគណៈ ប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចុះសិក្សាស្វែងយល់ និងសាកសួរសុខទុក្ខអ្នករស់នៅ ជាមួយមេរោគអេដស៍ ដែលកំពុងទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តរតនគិរី និងខេត្តក្រចេះ ដើម្បីពិនិត្យពិភាក្សាលើបញ្ហា ប្រឈមនានា ជាពិសេសបញ្ហាថវិកាសំរាប់ការអនុវត្តសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍បន្តទៅ មុខទៀត និងស្វែងរកដំណោះស្រាយជាក់ស្តែងតាមស្ថានភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅ ពង្រឹងការអនុវត្តសេចក្តីជូនដំណឹងលេខ ៦៦សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ របស់ រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ។ ឯកឧត្តម

ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងជាសំណូមពរ សុំកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច នគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ សូមកុំយកបញ្ហាស្រាមអនាម័យធ្វើជាភស្តុតាង ចោទប្រកាន់ដាក់ទម្ងន់ទោសទៅលើការប្រព្រឹត្តិអំពើពេស្យាចារ និងអំពើជួញដូរមនុស្ស។

ផែនការសកម្មភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា:

-នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានសុខមាលភាពសង្គម បានចុះសួរសុខទុក្ខកុមារ មានផ្ទុកមេរោគអេដស៍ ចំនួន១០នាក់ នៅក្នុងអង្គការបម្រើកម្ពុជា។

ផែនការសកម្មភាព និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០១៦

- រៀបចំកិច្ចពិភាក្សាត្រៀមសិក្ខាសាលាក្នុងការបញ្ជ្រាបសារ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ សម្រាប់ផ្សព្វផ្សាយបន្តក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១៨ ឆ្នាំ២០១៦។
- បន្តតាមដានឯកសារសម្រាប់អនុវត្តសកម្មភាពមូលនិធិសកលកូដ ១៦២ ស្តីពីការចុះអភិបាល ក្នុងការឆ្លើយតបមេរោគអេដស៍ និងការផ្តល់ប័ណ្ណសមធម៌។
- ទាក់ទងទៅក្រសួងផែនការ ស្តីពីដំណើរការសកម្មភាព ID Poor ក្នុងខែកញ្ញា ឆ្នាំ២០១៦។
- រៀបចំឯកសារសម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦។
- រៀបចំបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត-ក្រុង ទាំង២៥។

ក្រោយពីបង្ហាញចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយបន្ថែមនូវសកម្មភាពដែលសមាជិក ក្រុមការងារបានធ្វើកន្លងមក សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំខែរបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍។

តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ៖ ក្នុងខែកន្លងមកតំណាងអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូ បានជួបពិភាក្សាពីបញ្ហាប្រឈមមួយចំនួន នៅក្នុងមណ្ឌល ព្រៃស្តី ដែលជាកន្លែងសម្រាប់ដាក់ជនអនាថា ក្នុងនោះក៏មានអ្នកផ្ទុកមេរោគអេដស៍ ដែលធ្វើអោយ ពួកគាត់មិនអាចទៅបើកថ្នាំប្រឆាំងមេរោគអេដស៍ និងខកខានការលេបថ្នាំ ជាហេតុបង្កអោយមានភាព ស្មុំទៅនឹងថ្នាំប្រឆាំងមេរោគអេដស៍។ បញ្ហាទាំងអស់នេះនឹងលើកយកទៅដោះស្រាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានបទទី២៖

បទបង្ហាញពីផែនការថវិកាជាតិសម្រាប់ទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម ស៊ិន ពិសិដ្ឋ ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៖

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាស្ថាប័នជាន់ខ្ពស់របស់ជាតិមានតួនាទីដឹកនាំ និងអនុវត្ត ការងារបង្ការ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

និងមានផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍លើកទី៤សម្រាប់ឆ្នាំ ២០១៦-២០២០ ក្នុងទិសដៅ៖

- ពង្រីកតំបន់គ្របដណ្តប់នៃការថែទាំ
- ព្យាបាល ថែទាំ និងគាំទ្រ
- កាត់បន្ថយផលប៉ះពាល់
- ដឹកនាំ និងកៀរគរហិរញ្ញវត្ថុ
- បង្ក និងបង្កើតបរិស្ថានគាំទ្រការអនុវត្តច្បាប់និងគោលនយោបាយ
- ធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃកាន់តែប្រសើរឡើង។

ផែនការយុទ្ធសាស្ត្រជាតិនេះនឹងផ្តល់នូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចាកផុតពីការគំរាមកំហែងដោយសារមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការធ្វើឱ្យសម្រេចនូវ “ គោលដៅ៩០-៩០-៩០ ”។ ប៉ុន្តែបច្ចុប្បន្ននិន្នាការថយចុះនូវថវិកាពីដៃគូអភិវឌ្ឍន៍ ជាឧបសគ្គដល់ការងារបច្ចេកទេស និងកម្មវិធីការងារស្ថាប័ន។ ថវិកាសម្រាប់ការងារអេដស៍ក្នុងឆ្នាំ២០១៥ មានប្រហែល១៦លានដុល្លារសហរដ្ឋអាមេរិក គឺមានការថយចុះខ្លាំងបើធៀបទៅនឹងឆ្នាំ២០១០ មានប្រហែល៥៨លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះថវិកាជាតិយើងមានសម្រាប់សិក្ខាសាលាចំនួន២ដងក្នុង១ឆ្នាំ សម្រាប់២៥រាជធានី-ខេត្ត និងក្រសួងចំនួន៥ គឺក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រធានបទទី៣៖

បទបង្ហាញពីគំនិតផ្តួចផ្តើមការឆ្លើយតបមេរោគអេដស៍តាមរយៈដៃគូសហគមន៍ ចំពោះក្រុមប្រឈមមុខខ្ពស់ (MCPI) ដោយលោក **វេជ្ជ. វ៉ែង យ៉ាណាត** ប្រធាននាយកដ្ឋានបង្ការ ថែទាំ និងគាំទ្រ៖

ក្នុងគោលបំណងធានាថា ដៃគូទាំងអស់ (ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងប្រជាជនប្រឈមមុខខ្ពស់) បានយល់យ៉ាងពេញលេញពីស្ថានភាពមេរោគអេដស៍ និងមានការឆ្លើយតបទៅនឹងជំងឺអេដស៍។ ធានាថាដៃគូទាំងអស់បានដឹងពីស្ថានភាពនៃការរីករាលដាលមេរោគអេដស៍ និងចូលរួមអនុវត្តកម្មវិធីដៃគូសហគមន៍ដើម្បីប្រជាជនប្រឈមមុខខ្ពស់ ហើយដៃគូទាំងអស់បានយល់ដឹងពេញលេញលើជំហានសំខាន់ៗ ដើម្បីសហការជាដៃគូ ក្នុងគោលបំណងរួមចំណែកដល់ការគាំទ្រ ដល់បទអន្តរាគមន៍បង្ការ ថែទាំជំងឺអេដស៍ របស់សេវាសុខាភិបាលសម្រាប់ប្រជាជនប្រឈមមុខខ្ពស់។

យុទ្ធសាស្ត្ររបស់កម្មវិធី MCPI គឺរៀបចំអោយមានរចនាសម្ព័ន្ធដល់កម្មវិធីដៃគូសហគមន៍ ដើម្បីប្រជាជនប្រឈមមុខខ្ពស់ សម្រាប់ធ្វើការសម្របសម្រួល និងគ្រប់គ្រង។ រៀបចំអោយស៊ីសង្វាក់គ្នានឹងសុខដុមនីយកម្មរវាងច្បាប់ និងគោលនយោបាយផ្សេងៗ។ ធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារដៃគូសហគមន៍ ដើម្បីប្រជាជនប្រឈមមុខខ្ពស់ នៅគ្រប់លំដាប់ថ្នាក់។ បង្កើតអោយមានប្រព័ន្ធត្រួតពិនិត្យ អភិបាលកិច្ច និងការគ្រប់គ្រងរបាយការណ៍។

ផែនការសកម្មភាពដែលត្រូវអនុវត្តចំពោះមុខ គឺបង្កើតក្រុមការងារឆ្លើយតបទៅនឹងជំងឺអេដស៍តាមរយៈដៃគូសហគមន៍ដើម្បីប្រជាជនប្រឈមមុខខ្ពស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រជុំតម្រង់ទិសពីកម្មវិធីឆ្លើយតបទៅនឹងជំងឺអេដស៍តាមរយៈដៃគូសហគមន៍ ដើម្បីប្រជាជនប្រឈមមុខ

ខ្ពស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បង្កើតគោលការណ៍ណែនាំសម្រាប់វគ្គបណ្តុះបណ្តាល។ បង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់ថ្នាក់ក្រោមជាតិ និងបង្កើតកម្មវិធីត្រួតពិនិត្យ និងវាយតម្លៃ ដល់ការអនុវត្តកម្មវិធីឆ្លើយតបទៅនឹងជំងឺអេដស៍ តាមរយៈដៃគូសហគមន៍ដើម្បីប្រជាជនប្រឈមមុខ ខ្ពស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដាក់បញ្ចូលកម្មវិធីលុបបំបាត់ការឆ្លងជំងឺអេដស៍ នៅក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ចំពោះទីកន្លែងសម្រាប់អនុវត្តសកម្មភាពមាននៅ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

ប្រធានបទទី៤៖

បទបង្ហាញពីការប៉ាន់ប្រមាណក្នុងការចំណាយទៅលើការងារអេដស៍ថ្នាក់ជាតិ (NASA) ដោយ លោកវេជ្ជ. ទេព ណារុជ ប្រធាននាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ៖

វិធីសាស្ត្រសម្រាប់វិភាគទិន្នន័យ ក្នុងនោះគឺយើងបានធ្វើការប្រមូលទិន្នន័យរយៈពេល២ខែ បន្ទាប់មកត្រួតពិនិត្យមើលទិន្នន័យដែលប្រមូលបាន ដោយពិនិត្យទាំងគុណភាព ភាពអាចជាន់គ្នានៃ ថវិកា រួចបញ្ចូលទៅក្នុង Software Excel រួចទើបធ្វើការវិភាគ។

ប្រធានបទទី៥៖

ការបង្ហាញពីសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖


- ជម្រុញផ្សព្វផ្សាយប្រកាសលេខ០៨៦ និង១៩៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
- អប់រំពលករចំណាកស្រុកពីមេរោគអេដស៍ និងជំងឺអេដស៍ មុនចេញទៅក្រៅប្រទេស។
- មានការចែកជូននូវលិខិតសរសើរដល់គ្រឹះស្ថានដែលអនុវត្តបានល្អនៅប្រកាសលេខ០៨៦។
- ជម្រុញអោយលេខាធិការដ្ឋានទាំង២៥ រាជធានី-ខេត្ត ជួយផ្សព្វផ្សាយបន្តពីប្រកាសលេខ០៨៦ និង១៩៤។


កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ក្រោមបរិយាកាសរីករាយ និងស្ម័គ្រចិត្តល្អបំផុត។

ឧបសម្ព័ន្ធ៖

- បញ្ជីវគ្គមានអ្នកចូលរួម
- ឯកសារបទបង្ហាញផ្សេងៗ

បានឃើញ និងឯកភាព
អគ្គលេខាធិការ



ទទួលបាន

14-9-16

ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦
ប្រធាននាយកដ្ឋាន
ទាក់ទង និងចលនាប្រកាសធនធាន


លា សិវ័